

ផលប៉ះពាល់បន្តឡើងដោយ ការគោរពតិចមិត្ត

រោគសញ្ញា :

- ឈឺក្បាល (គិតច្រើន ឆ្ងាយមិត្ត)
- វិលមុខ ស្រវាំងភ្នែក

- ស្លូតមាត់
- ណែនបំពង់ក

- តឹងសាច់ដុំ
- ចុកឈាមសាច់ដុំក្នុងរាងកាយ (ឈាម ក ស្នា ចុកចង្កេះ)

- ញ័រខ្លោង ញ័រខ្លោង ចប់ដង្ហើម ឬ តឹងខ្លោង បែកញើស
- រមួលពោះចងក្អាត ឈឺពោះ (ឈឺក្រពះ ពោះវៀន រាករូស)

ស្លឹកស្រពន់ ត្រជាក់ចុងដៃ ចុងជើង

បញ្ហាផ្លូវកាយ :


- សំពាធឈាមឡើងខ្ពស់ (ឈឺសឈាម)
- ឈឺក្រពះ (ដំបៅក្រពះ)
- ឈឺសន្លាក់ដៃ ជើង
- អសកម្ម ហត់ឆ្ងើយអស់កម្លាំង
- ថយចុះចំណង់ផ្លូវភេទ

បញ្ហាអាកប្បកិរិយា :

- មានអាកប្បកិរិយាប្រថុយនឹងគ្រោះថ្នាក់
- បង្កអំពើហិង្សា
- គេចចេញពីគេង

បញ្ហាផ្លូវចិត្ត :

- ពិបាកផ្ដាច់អារម្មណ៍
- ធ្លាក់ខ្លួន
- រសាបរសល់
- ម្ល៉េងម្ល៉ៃ ធុញថប់
- សំរាងមិនលក់
- យល់សប្ដិច្រើន, សុបិន្តអាក្រក់
- ភ្លេចភ្លាំង
- បាត់បង់ការជឿជាក់លើខ្លួនឯង
- មានអារម្មណ៍ឯកកោ



ឧបន្តដោយ

nzaid

ផលិតដោយ

TPO

អង្គការមន្ត្រីសង្គម អន្តរជាតិ
Transnational Psycho-social Organization
Community Mental Health Programme

Tel: (023) 218478/ 219182, E-mail: admin@tpocambodia.org